

ការទំនាក់ទំនង

911

ប្រសិនបើអ្នកត្រូវការជំនួយស គ្រោះបន្ទាន់ សូម ទូរស័ព្ទទៅ លេខ 9-1-1



ប្រសិនបើអ្នកមិនអាចឈានដល់ 9-1-1,


- ព្យាយាមរកជំនួយពីអ្នកជិតខាង។
- រង់ចាំ 10 នាទីមុននឹងទូរស័ព្ទទៅ លេខ 9-1-1 ម្តងទៀត។
- ដើរទៅប៉ូលីសឬស្ថានីយ៍ពន្លត់អគ្គិភ័យ ដែលនៅជិតបំផុតរបស់អ្នក។



បើអាច សូមបិទទូរសព្ទរបស់អ្នក!

រក្សារង្វង់មូលឱ្យច្បាស់សម្រាប់ការហៅសគ្រោះបន្ទាន់។

ឧបករណ៍ "ខ្ញុំមានសុវត្ថិភាព"



ដាក់កំណត់ចំណាំនៅផ្ទះ ឬកន្លែង ធ្វើការដើម្បីឱ្យមនុស្សដឹងពីស្ថានភាពរបស់អ្នក។

ប្រសិនបើអ្នកអាច សូមប្រើគេហទំព័រអនឡាញ "ខ្ញុំមានសុវត្ថិភាព" ដើម្បីអោយមនុស្សដឹងពីស្ថានភាពរបស់អ្នក៖

កាកបាទក្រហមអាមេរិក៖



Facebook:



Google:



ទូរស័ព្ទដៃ



កម្មវិធីផ្ញើសារ និងផ្ញើសារនឹងដំណើរការប្រសើរជាងការហៅជាសំឡេង។

រក្សាថាមពលថ្នរបស់អ្នក៖

- ប្រើមុខងារសន្សំថ្ន ឬរបៀបជិះយន្តហោះ
- ធ្វើឱ្យអេក្រង់ស្រអាប់តាមដែលអាច ធ្វើទៅបាន។
- បិទ Wi-Fi ប្រសិនបើអ្នកមិនមានទិន្នន័យ
- បិទប្លូធីស



ស្ថានីយ៍សាកថ្នដែលមានទីតាំងនៅ៖

ទាក់ទងគ្រួសារឬ មិត្តក្រៅតំបន់

- ជូនដំណឹងដល់សមាជិកគ្រួសារអំពីទីតាំង របស់អ្នកសុំឱ្យពួកគេប្រាប់អ្នកផ្សេងស ប្រាប់អ្នក។
- រក្សាការហៅទូរសព្ទរបស់អ្នកឱ្យខ្លី។
- ប្រកាសការផ្លាស់ប្តូរស្ថានភាពរបស់អ្នកទៅស៊ីនធឺណិតនៅពេលចាំបាច់។ កុំបង្ហាញពាក្យចាមអាវាម ឬព័ត៌មានមិនជូរការ។
- ទូរសព្ទដៃរបស់អ្នកអាចដំណើរការនៅពេលភ្លើងដាច់- ដោតវាដោយផ្ទាល់ទៅនឹងរន្ធដោតជញ្ជាំងដើម្បីចៀសវាង មូលដ្ឋានអេឡិចត្រូនិច។



ការប្រកាសជាផ្លូវការប្រសិនបើមាន អាចរកបាននៅលើស្ថានីយ៍វិទ្យុទាំងនេះ៖

KOMO: 97.7 FM & 1000 AM
KIRO: 97.3 FM & 710 AM

KEXP: 90.3 FM
KUOW: 94.9 FM

ផ្សេងៗ៖